

『まるごと 日本のことばと文化』初級1(A2) <かつどう>

ម៉ារីណូតុះ ភាសាជប៉ុន និង វប្បធម៌  
កម្រិតបឋម១(A2)KATSUDO

ごいんデックス ភាសាជប៉ុនតាមលំដាប់អក្សរ (掲載順 តាមលំដាប់នៃការចោះពុម្ពផ្សាយ)

か：ことばをはじめて見るか    ことば：1・2・3 = どのグループ    かんじ：( ) = この本ではかな書き    ス：スクリプトだけのことば

か	ことば	かんじ	アクセント	クメールご	スクリプト
1	あに		あーに	បងប្រុស(បងប្រុសយើង)	
	あね		あね	បងស្រី(បងស្រីយើង)	
	アメリカ		アメリカ	ប្រទេសអាមេរិក	
	いしかわ/いしかわさん		いしかわ / いしかわさん	លោក អ៊ឹស៊ីកាវ៉ា	
	イタリア		イタリア	ប្រទេសអ៊ីតាលី	
	イタリアご		イタリアご	ភាសាអ៊ីតាលី	
	いちろう/いちろうさん		いちろう / いちろうさん	លោក អ៊ឹឃីរ៉ូ	
	いもうと		いもうとー	ប្អូនស្រី(ប្អូនស្រីយើង)	
	いもうとさん		いもうとさん	ប្អូនស្រី(ប្អូនស្រីអ្នកដទៃ)	
	うち		うち	ផ្ទះ	ス
	えいご		えいご	ភាសាអង់គ្លេស	
	おかあさん		おかーあさん	ម្តាយ(ម្តាយអ្នកដទៃ)	
	おくさん		おーくさん	ភរិយា (ភរិយាអ្នកដទៃ)	
	おじ		おじ	លោកពូ ឪពុកមា អ៊ឹប្រុស	
	おじいさん		おじーいさん	ជីតា ឬ តា(តាអ្នកដទៃ)	
	おじさん		おじさん	លោកពូ(ពូអ្នកដទៃ)	
	おっと		おっと	ប្តី(ប្តីយើង)	
	おとうさん		おとーうさん	ឪពុក(ឪពុកអ្នកដទៃ)	
	おとうと		おとうとー	ប្អូនប្រុស(ប្អូនប្រុសយើង)	
	おとうとさん		おとうとさん	ប្អូនប្រុស(ប្អូនប្រុសអ្នកដទៃ)	
	おにいさん		おにーいさん	បងប្រុស(បងប្រុសអ្នកដទៃ)	
	おねえさん		おねーえさん	បងស្រី(បងស្រីអ្នកដទៃ)	
	おば		おば	មីន ឬ អ៊ឹស្រី(របស់ខ្ញុំ)	
	おばあさん		おばーあさん	ជីដូន ឬ យាយ (របស់អ្នកដទៃ)	
	おばさん		おばさん	អ៊ឹស្រី(អ្នកដទៃ)	
	オペラ		オーペラ	ល្ខោនអូបេរ៉ា	
	かいしゃ		かいしゃ	ក្រុមហ៊ុន	
	がくせい		がくせい	សិស្ស	
	かぞく		かーぞく	គ្រួសារ	
	かんこく	韓国	かーんこく	ប្រទេសកូរ៉េ	
	かんこくご		かんこくご	ភាសាកូរ៉េ	
	かんこくじん		かんこくーじん	ជនជាតិកូរ៉េ	
	きょうだい		きょうだい	បងប្អូន	
	くるま		くるま	ទ្វារ	
	ご/〜ご		〜ご	ភាសា	
	ごしゅじん		ごしゅーじん	ប្តី (ប្តីអ្នកដទៃ)	
	さん/〜さん		_____	លោក លោកស្រី	
	しごと		しごと	ការងារ	
	します【〜する3】		しまーす	ធ្វើ	
	しゅふ		しゅーふ	មេផ្ទះ	
	しょうかい(します)【〜する3】		しょうかい	ណែនាំ	ス
	じん/〜じん	〜じん	〜ーじん	ជនជាតិ	
	しんせき		しんせき	សាច់ញាតិ	
	すこし		すこーし	បន្តិចបន្តួច	
	すずき/すずきさん		すずき /すずきさん	លោកស្រី ស៊ឹហ្សឹគី	
	すみます【すむ1】		すまーす	រស់នៅ	
	そふ		そーふ	ជីតា(តារបស់ខ្ញុំ)	
	そぼ		そーぼ	ជីដូន យាយ (យាយរបស់ខ្ញុំ)	
	ちち		ちーち、ちちー	ពុក(ពុករបស់យើង)	
	ちゅうごく	(中国)	ちゅうーごく	ប្រទេសចិន	
	ちゅうごくご		ちゅうごくご	ភាសាចិន	
	つま		つま	ភរិយា( ភរិយាខ្ញុំ)	
	できます【できる2】		できまーす	អាច ឬ ចេះ	

か	ことば	かんじ	アクセント	クメールご	スクリプト
	とうきょう	東京	とうきょう	ទីក្រុងតូក្យូ	
	なかむら／なかむらさん		なかむら／ なかむらさん	អ្នកស្រី ណាកាមីរ៉ាក់	
	にほん／にっぽん	日本	にほん／にっぽん	ប្រទេសជប៉ុន	
	にほんご	日本語	にほんご	ភាសាជប៉ុន	
	にほんじん	日本人	にほんじん	ជនជាតិជប៉ុន	
	にん／～にん	(～人)	——	នាក់(ប្រើសម្រាប់រាប់មនុស្ស)	
	はたらきます【はたらく1】		はたらきまーす	ធ្វើការ	
	はなします【はなす1】	話します	はなしまーす	និយាយ ឬ ជជែក	
	はは		はーは	ម្តាយ (ម្តាយយើង)	
	びょういん		びょういん	មន្ទីរពេទ្យ	
	ふうん		——	ហ៊ី.....(ពាក្យឧទាស)	
	ふたり	(二人)	ふたりー	ពីនាក់	ス
	ブラジル		ブラジル	ប្រទេសប្រេស៊ីល	
	へえ		——	ហេ (ជាពាក្យឧទាស)	
	べんきょう(します)【～する3】		べんきょう	រៀន	
	ホテル		ホーテル	សណ្ឋាគារ	
	ポルトガル		ポルトガル	ប្រទេសព័រទុយហ្គាល់	
	ポルトガルご		ポルトガルご	ភាសាព័រទុយហ្គាល់	
	まお／まおさん		まーお／まーおさん	លោកស្រីម៉ៅ	
	まり／まりさん		まーり／まーりさん	លោកស្រីម៉ារី	
	むすこ		むすこ	កូនប្រុស(កូនរបស់យើង)	
	むすこさん		むすこさん	កូនប្រុស(កូនរបស់គេ)	
	むすめ		むすめー	កូនស្រី(កូនរបស់យើង)	
	むすめさん		むすめさん	កូនស្រី(កូនរបស់គេ)	
	りょうしん		りょーしん	ឪពុកម្តាយ	
	わあ		——	វ៉ា.....(ពាក្យឧទាស)	
	わたし		わたし	ខ្ញុំ	
	わたしたち		わたしーたち	ពួកយើងខ្ញុំ	
2	アクセサリー		アークセサリー、 アクセーサリー	គ្រឿងអលង្ការ	
	あつめます【あつめる2】		あつめまーす	ប្រមូល	
	あみもの		あみーもの	គ្រឿងដេរជាក់	
	いご		いーご	ល្បែងប័ក	
	え		えー	រូបភាព	
	えいが		えいが、えーいが	រឿងកុន ខ្សែភាពយន្ត	
	えんげき		えんげき	ការសម្តែងល្ខេន	
	おかし(かし)		おかーし	នំ ឬ នំចំណី	
	おんがく		おーんがく	កន្ត្រី	
	ガーデニング		ガーデニング	ការថែសួន	
	がいこくご		がいこくご	ភាសាបរទេស	
	かきます【かく1】		かきまーす	គូស(គូសរូបភាព)	
	かっこいい		かっこいーい	សង្ហារ ឬ ឡាយ	
	カラオケ		カラオケ	ខាវ៉ាអូខេ	
	カレー		カレー	ការី (សម្អរការី)	
	かわいい		かわいーい	ស្អាត, គួរអោយស្រលាញ់	
	ききます【きく1】	聞きます	ききまーす	ស្តាប់	
	きって		きって	តែម	
	クラシック		クラシーク、 クラーシック	តន្ត្រីក្លាស៊ីក	
	コイン		コーイン	ប្រាក់កាក់	
	こと		ことー	រឿងរ៉ាវ	
	こども		こども	កូន	
	サイクリング		サイクリング	ការជិះកង់ដើរលេង	
	サッカー(します)【～する3】		サッカー	បាល់ទាត់	
	さとう／さとうさん		さーとう／さーとうさん	លោកស្រី សាតូ	
	さんぽ(します)【～する3】		さんぽ	ការដើរកំសាន្តយកខ្យល់អាកាស	
	しあい		しあい	ការប្រកួត	
	じこしょうかい		じこしょーうかい	ការណែនាំខ្លួន	
	しゃしん		しゃしん	រូបថត	

か	ことば	かんじ	アクセント	クメールご	スクリプト
	しゅみ		しゅーみ	ចំណង់ចំណូលចិត្ត	
	しょうぎ		しょうぎ	ល្បែងអុកជប៉ុន	
	じょうば		じょうば	ការជិះសេះ	
	すいえい		すいえい	ការហែលទឹក	
	すき(な)		すきー	ចូលចិត្ត	
	そう		そーう	អញ្ជឹង.....(ពាក្យឧទាស)	
	たこあげ		たこーあげ	បង្ហោះខ្លែង	
	たなか／たなかさん	田中／田中さん	たなかー／たなかさん	លោក តាណាកា	
	チーム		チーーム	ក្រុម	ス
	チェス		チェース	ល្បែងអុក	
	チキンカレー		チキンカレー	ការិសាច់មាន់	
	ちょう～	超～	ちょうー～	ឆ្ងាចណាស់	
	つくります【つくる1】		つくりまーす	បង្កើត	
	とき	(時)	ときー	ពេល ឬ នៅពេល	
	とくい(な)		とくーい	ដែលលឿន	
	どくしょ	(読書)	どくーしょ	ការអាន	
	とくに		とくーに	ជាពិសេស	
	ともだち		ともだち	មិត្តភក្តិ	
	ドライブ		ドライーブ	ការបើកបរ	
	とります【とる1】		とりまーす	យក ឬ ថត(ថតរូបភាព)	
	どんな		どーんな	បែបណា	
	なに／なん		なーに／なーん	អ្វី	
	なります(～に／～く)【なる1】		なりまーす	ក្លាយទៅជា	
	にんぎょう		にんぎょう	កុក្កា	
	のだ／のださん		のだー／のださん	លោក ណូដាក់	
	はじめまして		はじめまーして	រីករាយដែលបានស្គាល់	
	パッパ		パーッパ	ឈ្មោះអ្នកនិពន្ធដនជាតិអាណ្លីម៉ង់	
	パルセロナ		パルセーロナ	ទីក្រុងបាសេលូណា(ប្រទេសអេស្ប៉ាញ)	ス
	ハロー		ハロー	សួស្តី	
	ひま(な)		ひま	ទំនេរ	
	フルーツケーキ		フルーツケーキ	នំខេកផ្លែឈើ	
	みます【みる2】	見ます	みまーす	មើល	
	よく		よーく	ញឹកញាប់	
	りょうり	料理	りょうり	ម្ហូប	
	りょこう(します)【～する3】		りょこう	ដំណើរកំសាន្ត	
	わかい		わかーい	ក្មេង	
3	あき		あーき	រដូវស្លឹកឈើជ្រុះ	
	あじさい		あじさい	ផ្កាអាជីសៃ	
	あたたかい		あたたかーい	កកក្តៅ	
	あつい		あつーい	ក្តៅ	
	あめ		あーめ	ភ្លៀង	
	あります【ある1】		ありまーす	មាន នៅ	
	いちばん		いちばん	ដែលល្អបំផុត លេខ១	
	いつ		いーつ	ពេលណា	
	いつごろ		いつごろ	ពេលណាមួយ	
	いねかり		いねーかり	ការច្រូតកាត់ស្រូវ	
	いま		いーま	ឥឡូវ	
	うき		うーき	រដូវវស្សា រដូវភ្លៀង	
	うぐいす		うぐーいす	ប្រភេទសត្វចាប់ម្យ៉ាងនៅប្រទេសជប៉ុន	
	おいしい		おいしい、おいしーい	ឆ្ងាញ់	
	おおさか	大阪	おおさか	ទីក្រុងអូសាកា	ス
	おがわ／おがわさん		おがわー／おがわさん	លោកអូហ្គាវ៉ា	
	がつ／～がつ	～月	——	ខែ	
	かんき		かーんき	រដូវក្តៅ ឬ រដូវប្រាំង	
	きおん		きおん	សីតុណ្ហភាព	
	きせつ		きーせつ	រដូវ	
	きれい(な)		きーれい	ស្អាត	
	くだもの		くだーもの	ផ្លែឈើ	
	くに		くに、～くにー	ប្រទេស	

か	ことば	かんじ	アクセント	クメールご	スクリプト
	コート		コート	អាវធី	ス
	こおろぎ		こーおろぎ	សត្វចង្រឹក	
	こたつ		こたつ	តុទាបសម្រាប់អង្គុយនារដូវរងា	
	こどもたち		こどもーたち	ពួកក្មេងៗ	ス
	ごろ／～ごろ		～ごーろ	ប្រហែល	
	さくら		さくら	ផ្កាសាគីរ៉ា	ス
	さむい		さむーい	ត្រជាក់	
	じゃあ／じゃ		じゃーあ／じゃ	អញ្ជឹង.....(ពាក្យឧទាស)	
	じよやのかね		じよーやのかね	ជួងសម្រាប់វាយពេលយប់ដាច់ឆ្នាំ	
	すいかわり		すいかーわり	ល្បែងវាយឪឡឹក	
	スキー		スキーー	កីឡាស្ដី	
	すずしい		すずしーい	ត្រជាក់ស្រួល	
	せみ		せみ	សត្វរំ	
	だいたい		だいたい	ជាទូទៅ ឬ ប្រហែល	
	たうえ		たうえー	ការដាំស្រូវ ឬ ការធ្វើស្រែ	
	たべもの	食べもの	たべーもの	របស់ញ៉ាំ អាហារ	
	だめ(な)		だめー	មិនល្អទេ មិនកើតទេ	ス
	たんぼ		たんぼ	វាលស្រែ	
	つきみ	(月見)	つきみ	ពិធីបុណ្យព្រះចន្ទ ឬ មើលព្រះចន្ទពេញរង	
	つゆ		つゆ	រដូវភ្លៀង	
	てんき		てんき	អាកាសធាតុ	
	ど／～ど		～ど	.....អង្សា	
	どうして		どーして	ហេតុអ្វី	
	とても		とてもー	ណាស់	
	なつ		なつ	រដូវក្ដៅ	
	なつやすみ		なつやーすみ	ថ្ងៃសម្រាកពេលរដូវក្ដៅ	ス
	なべりょうり		なべりょーり	ស៊ុបឆ្នាំងដី	
	にがて(な)		にがて	ខ្សោយ ឬ មិនពូកែ	
	にゆうがくしき		にゆうがくーしき	ពិធីបើកបរវេសនកាល	
	はな		はな	ផ្កា	
	はなび		はーなび	កាំជ្រួច	
	はなみ		はなみー	ការមើលផ្កាវិក	
	はる		はーる	រដូវផ្កាវិក	
	ひまわり		ひまーわり	ផ្កាល្ងករដ្ឋ	
	ぶどう		ぶどう	ទំពាំងបាយជូរ	
	ぶどうがり		ぶどうがーり	ការប្រមូលផលទំពាំងបាយជូរ	
	ふゆ		ふゆ	រដូវរងា	
	ふります【ふる1】		ふりまーす	ធ្លាក់ (ធ្លាក់ភ្លៀង ធ្លាក់ព្រិល)	
	へいきん		へいきん	ជាមធ្យម	
	まつり		まつり	ពិធីបុណ្យ	
	むしあつい		むしあつーい	ក្ដៅស្កេះ ឬ ក្ដៅស្កេះស្អប់	
	もみじ		もーみじ	ស្លឹកឈើប្រៃពណ៌ក្រហមច្រៀងៗ	
	やまだ／やまださん		やまだー /やまださん	លោកស្រីយ៉ាម៉ាដាក់	
4	ああ		——	អា!!!! (ពាក្យឧទាស)	
	あした		あしたー	ស្អែក	
	いい		いーい	ល្អ	
	ええ		——	បាទ ឬ បាទ	
	おかげさまで		おかげさまで	ដោយបានគុណបុណ្យលោកជួយ	
	おはよう		おはよう	អរុណសួស្ដី	ス
	カイロ		カーイロ	ទីក្រុងឡឺតែរ	
	かぜ		かぜ	ខ្យល់	
	きのう		きのーう、きのう	ម្សិលមិញ	
	きもち(が) いい		きもちが いーい	អារម្មណ៍ល្អ	
	きょう		きよーう	ថ្ងៃនេះ	
	くもり		くもり	ពពក	
	くもります【くもる1】		くもりまーす	មេឃស្រទំ	
	げんき(な)		げんき	សុខភាពល្អ	
	ごご		ごーご	ពេលរសៀល ពេលថ្ងៃ	ス
	こっち		こっちー	ខាងនេះ	
	こんにちは		こんにちはー	សួស្ដី	ス

か	ことば	かんじ	アクセント	クメールご	スクリプト
	さっぽろ	札幌	さっぽろ	គំបន់សាប៊ូរ៉ូ	
	サンパウロ		サンパウロ	គំបន់សៅប៉ៅឡូ	
	シドニー		シドニー	ទីក្រុងស៊ីដនី	
	ジャカルタ		ジャカルタ	ទីក្រុងចាកាតា	
	すごい		すごい	អស្ចារ្យ	
	せかい	世界	せーかい	ពិភពលោក	
	せんしゅう		せんしゅう	សប្តាហ៍មុន	
	センチ／～センチ		～センチ	សងទីម៉ែត្រ	
	ソウル		ソウル	ទីក្រុងសេអូល	
	そして		そして	ហើយ	ス
	そっち		そっち	ទីនោះ	
	たいへん(な)		たいへん	ដែលពិបាក យ៉ាប់យឺន	
	たぶん		たぶん	ប្រហែល	ス
	つもりです【つもり1】		つもりです	ឡើងក្រាស់ ឬ កកកុញ	
	つよい		つよい	ឆ្លាំង	ス
	どう		どう	យ៉ាងមេចដែរ	
	とやま	富山	とやま	ខេត្តតូយ៉ាម៉ា	
	ニューヨーク		ニューヨーク	ទីក្រុងញូវយ៉ក	
	はい		はい	បាទ ឬ ចាស	
	はれ		はれ	មេឃស្រលះ	
	はれます【はれる2】		はれます	មេឃស្រលះ	
	ひさしぶり		ひさしぶり	ខានជួបគ្នាយូរហើយ	
	ふきます【ふく1】		ふきます	បក់ ឬ ខ្យល់បក់	
	ふくおか	福岡	ふくおか	ខេត្តហ្វុគុយុកា	
	ペキン	(北京)	ペキン	ប៉េកាំង	
	ほっかいどう	北海道	ほっかいどう	ទីក្រុងហុកកៃដូ	ス
	まいにち		まいにち	រាល់ថ្ងៃ	
	もしもし		もしもし	ហេឡូ ស្តី (ប្រើពេលនិយាយទូរសព្ទ)	
	モスクワ		モスクワ	ទីក្រុងម៉ូស្កូ	
	ゆき		ゆき	ព្រិល	
	よく		よく	ល្អ	
	ロサンゼルス		ロサンゼルス	ទីក្រុងឡូអែនដែលីស	
	ロンドン		ロンドン	ទីក្រុងឡុងដុង	
5	あきはばら	秋葉原	あきはばら	គំបន់អាគីហាបារ៉ា	
	あさ		あさ	ពេលព្រឹក	
	あたり		あたり	ដុំនោះ ចំនុចនោះ	
	あぶない		あぶない、あぶない	គ្រោះថ្នាក់	
	いきます【いく1】	行きます	いきます	ទៅ	
	いざかや		いざかや	ហាងជឹកស៊ី ភ្ញៀវមកស្រា	
	いっしょに		いっしょに	ជាមួយគ្នា	
	いろいろ(な)		いろいろ	ផ្សេងៗ	
	うえの	上野	うえの	គំបន់អឺអេណុ	ス
	うえのこうえん	上野公園	うえのこうえん	សួនច្បារអឺអេណុ	
	うおいちば		うおいちば	ផ្សារត្រី	
	え／えっ		_____	អេ.....(ជាពាក្យឧទាន ភ្ញាក់ផ្អើលនិងអ្វីមួយ ឬ ចង់អោយគេនិយាយម្តងទៀត)	ス
	ええと／えっと／ええっと		_____	គឺថា.....(ជាពាក្យឧទាន ឬក៏ពុំគិតអ្វីមួយ)	ス
	えき		えき	ស្ថានីយរថភ្លើង	
	おい		おい	ច្រើន	
	おしゃれ(な)		おしゃれ	ដែលទាន់សម័យ តែងខ្លួន	
	おもしろい		おもしろい	គួរអោយចាប់អារម្មណ៍	
	がんばります【がんばる1】		がんばります	ប្រឹងប្រែង ខិតខំ	ス
	ぎんざ	銀座	ぎんざ	គំបន់ហ្គីនហ្សា(នៅទីក្រុងតូក្យូ)	
	ゲームセンター		ゲームセンター	មជ្ឈមណ្ឌលហ្គេម	ス
	こうえん		こうえん	សួនច្បារ	
	こうきょ	皇居	こうきょ	រាំងអធិរាជ	
	コース		コース	វគ្គ(វគ្គសិក្សា)	ス
	ここ		ここ	ទីនេះ	
	この		この	នេះ	
	じかん／～じかん		～じかん	ម៉ោង(ចំនួនម៉ោង)	

か	ことば	かんじ	アクセント	クメールご	スクリプト
	しずか(な)		しーずか	ស្ងៀមស្ងាត់	
	しんじゆく	新宿	しんじゆく	ស៊ីនជីគី(ឈ្មោះទីកន្លែង)	
	ぜひ		ぜーひ	កុំខាន	
	それから		それから	បន្ទាប់មកទៀត	ス
	タウン		ターウン	ទីក្រុង	
	たかい		たかーい	ថ្លៃ	
	たくさん		たくさん	ច្រើន	ス
	たのしい		たのしーい	សប្បាយ	
	ちかく		ちーかく、ちかーく	ជិត ក្បែរ	ス
	ちよつと		ちよーつと	បន្តិចបន្តួច	
	つきじ	築地	つきじ	ភូមិត្រីជី	
	でんきてん		でんきーてん	ហាងលក់សម្ភារៈអគ្គិសនី	
	どうぶつえん		どうぶつーえん	សួនសត្វ	
	とおい		とおい、とおーい	ឆ្ងាយ	
	どの		どーの	មួយណា(ប្រើសម្រាប់ជ្រើសរើសរបស់ដែលមានចាប់ពី៣ឡើងទៅ)	
	にぎやか(な)		にぎーやか	អ្វីអរ	
	にしぐち	西口	にしぐち	ច្រកខាងលិច	
	バス		バーズ	ឡានក្រុង	
	はやい		はやーい	មុន(ចេញមុនម៉ោង)	
	はらじゆく	原宿	はらじゆく	ហាវ៉ាជីគី(នៅតូក្យូ)	
	ひがしぐち	東口	ひがしぐち	ច្រកខាងកើត	
	ひと	(人)	ひと、~ひと	មនុស្ស	
	ひろい		ひろーい	ទូលាយ	
	ファッション		ファッション	ម៉ូត	ス
	ふじさん	(富士山)	ふーじさん	ភ្នំហ្វឹជី	
	べんり(な)		べーんり	ងាយស្រួល	
	まち		まち	ទីក្រុង	
	みせ		みせ	ហាង តូប	
	やすい		やすーい	ថោក	
	ゆうこ/ゆうこさん		ゆうこ/ゆうこさん	លោកស្រីយូកូ	ス
	ゆうめい(な)		ゆうめい	ល្បីល្បាញ	
	よる		よーる	យប់ ពេលយប់	
	レストラン		レーズラン	ភោជនីយដ្ឋាន	
	わかります【わかる1】		わかりまーす	យល់ ឬ ដឹង	
6	あ/あっ		——	អា (ពាក្យឧទាន)	
	あおい		あおーい	ពណ៌ខៀវ	
	あかい		あかい、あかーい	ពណ៌ក្រហម	
	あそこ		あそこ	ទីនោះ	
	あの		あの	នោះ	
	ありがとう		ありーがどう	អរគុណ	
	あれ		あれ	ឯនោះ	
	いいえ/いえ		いいえー/いえー	ទេ មិនមែនទេ	
	うーん/うーん		——	អី.....(ជាពាក្យឧទាន)	ス
	おおきい	大きい	おおきーい	ធំ	
	かど		かーど	ជ្រុង	
	ぎんこう		ぎんこう	ធនាគារ	
	こうさてん		こうさてん	ផ្លូវបែកជាបួន	
	しろい		しろーい	ពណ៌ស	
	しんごう		しんごう	ភ្លើងចរាចរ	
	すぐ		すーぐ	ភ្លាមៗ	
	すみません		すみませーん	សុំទោស	
	たいしかん		たいしーかん	ស្ថានទូត	
	たかい		たかーい	ខ្ពស់	
	たてもの		たてーもの	អគារ សំណង់	
	タワー		ターワー	គូបម	
	デパート		デパート	ផ្សារទំនើប	
	どうも		どーうも	អរគុណច្រើន	
	どうやって		どーうやって	ធ្វើដូចម្តេច	ス
	とおり		とおり	ផ្លូវ	

か	ことば	かんじ	アクセント	クメールご	スクリプト
	どこ		どこ	ទីណា ឬ កន្លែងណា	
	となり		となり	នៅបន្ទាប់ ឬ នៅជាប់	ス
	はくぶつかん		はくぶつかん	សារមន្ទីរ	
	はし		はし	ស្ពាន	
	ひだり		ひだり	ឆ្វេង	
	ひとつ	1つ／一つ	ひとつ	មួយ(ប្រើសម្រាប់រាប់របស់)	
	ひとつめ	1つめ／一つめ	ひとつめ	ជាដំបូង ឬ ទីមួយ លំដាប់ទី១	
	ビル		ビル	អគារ ឬ សំណង់	
	ふたつ	2つ／二つ	ふたつ	ពីរ(ប្រើសម្រាប់រាប់របស់)	
	ふたつめ	2つめ／二つめ	ふたつめ	ទីពីរ ឬ លំដាប់ទី២	
	ほそながい		ほそながい	ទ្រវែង តូចហើយវែង	
	まがります【まがる1】		まがります	បត់(បត់ឆ្វេងឬបត់ស្តាំ)	
	まっすぐ(な)		まっすぐ	ត្រង់ ឬ ទៅត្រង់	
	まるい		まるい、まるい	មូល	
	みえます【みえる2】	見えます	みえます	ឃើញ	
	みぎ		みぎ	ស្តាំ	
	みち		みち	ផ្លូវ	
	ゆうびんきょく		ゆうびんきょく	ប៉ុស្តិ៍ប្រៃសណីយ៍	
	わたります【わたる1】		わたります	ឆ្លង	
7	あう		あう	អី...អេ...(ប្រើសម្រាប់គិតនៅពេលកំពុងនិយាយអ្វីមួយ)	
	あべ／あべさん		あべ／あべさん	អាបិ លោកស្រីអាបិ	
	いりぐち		いりぐち	ច្រកចូល	
	おくれます【おくれる2】		おくれます	យឺត	
	おそい		おそい、おそい	យឺត	
	きます【くる3】	来ます	きます	មក	
	きやま／きやまさん		きやま／きやまさん	លោកគីយ៉ាម៉ា	
	コーヒーショップ		コーヒーショップ	ហាងកាហ្វេ	
	じ／～じ	～時	～じ	ម៉ោង	
	じかん		じかん	ពេលវេលា	
	じゅうたい		じゅうたい	ស្ទះចរាចរ	
	だいじょうぶ(な)		だいじょうぶ	អត់មានបញ្ហាទេ	
	たのしみ		たのしみ	ទន្ទឹមរង់ចាំដោយក្តីរីករាយ	
	でかけます【でかける2】		でかけます	ចេញទៅក្រៅ ឬ ចេញក្រៅ	
	でんしゃ		でんしゃ、でんしゃ	ថ្មភ្លើង	
	とまります【とまる1】		とまります	ឈប់	
	どようび／ど	土よう日／土	どようび	ថ្ងៃសៅរ៍	
	にちようび／にち	日よう日／日	にちようび／にち	ថ្ងៃអាទិត្យ	
	ばしょ		ばしょ	ទីកន្លែង	
	ははは		ははは	ហាសហាស(ប្រើសម្រាប់សើច)	ス
	ふん／ぶん	～分	～ふん	នាទី	
	まえ		まえ	មុខ ខាងមុខ	
	また		また	ម្តងទៀត	
	まちあわせ(します)(【～する3】)		まちあわせ	ការណាត់ជួប	
	まちがえます【まちがえる2】		まちがえます	ខុស ឬ មានកំហុស	
	まちます【まつ1】		まちます	រង់ចាំ	
	まよいます【まよう1】		まよいます	វង្វេង ឬ វង្វេងផ្លូវ	
	よしだ／よしださん		よしだ／よしださん	លោកយូស៊ីដាក់	
	ロー		ロー	បន្ទប់រង់ចាំ	
8	あと		あと	លើកក្រោយ បន្ទាប់មក	
	います【いる2】		います	មាន នៅ	ス
	おすし(すし)		おすし	ដូបស៊ីស៊ី	
	おすすめ		おすすめ	ការផ្តល់យោបល់	
	おみやげ(みやげ)		おみやげ	វត្ថុអនុស្សាវរីយ៍	
	かいます【かう1】	買います	かいます	ទិញ	
	さかな	魚	さかな	ត្រី	
	しょくじ(します)(【～する3】)		しょくじ	ការទទួលបានអាហារ	
	すいじょうバス		すいじょうバス	កង់ដំបូង/កម្សាន្ត	
	すいぞくかん		すいぞくかん	កន្លែងចិញ្ចឹមសត្វទឹក ឬ ផលវប្បធិការ	

か	ことば	かんじ	アクセント	クメールご	スクリプト
	スカイツリー		スカイツリー	ស្កាយទ្រី (តួប៉មដែលមានកំពូលខ្ពស់នៅទីក្រុង តូក្យូ)	ス
	せかいいち	(世界一)	せかーいち	លេខមួយលើលោក	
	たべます【たべる2】	食べます	たべまーす	ញ៉	
	ちいさい	小さい	ちいさーい	តូច	ス
	ちかい		ちかーい	ជិត	ス
	てんぷら		てんぷら	អាហារបំពង	
	どうぶつ		どうぶつ	សត្វ	
	どれ		どーれ	មួយណា(របស់មានចាប់ពីពន្លឺងទៅ)	ス
	のります【のる1】		のりまーす	ជិះ	
	びじゅつかん		びじゅつーかん	សារមន្ទីរសិល្បៈ	
	ふね		ふーね	នាវា ទូក	
	まだ		まーだ	នៅឡើយ	
	みず	水	みず	ទឹក	
	めずらしい		めずらしーい	ប្លែក កម្រ (របស់កម្រ)	
	もう		もーう	រួចរាល់	
	もちろん		もちーろん	ពិតប្រាកដ ឬ ពិតណាស់	ス
	やけい		やけい	ទិដ្ឋភាពពេលយប់	
	やたい		やーたい	តូបលក់អាហារតាមចិញ្ចើមផ្លូវ	
	ラーメン		ラーメン	មី(មីជប៉ុន)	
	ライトアップ		ライトアッ	ភ្លើងបំភ្លឺ	
	りょうがえ(します)【～する3】		りょうがえ	ប្តូរលុយ	
	れきし		れきし	ប្រវត្តិសាស្ត្រ	
9	アラビアご		アラビアご	ភាសាអារ៉ាប់	
	いいます【いう1】	言います	いいまーす	និយាយ	
	いちど		いちどー	ម្តងទៀត	
	いままでに		いままーでに	រហូតមកដល់ពេលនេះ	
	いみ		いーみ	អត្ថន័យ	
	いやあ		——	អីយ៉ា!!!!!! (ជាពាក្យកើន)	ス
	おしえます【おしえる2】		おしえまーす	ប្រាប់	
	おぼえます【おぼえる2】		おぼえまーす	ចងចាំ	
	がいく		がいく	បរទេស	
	かきます【かく1】	書きます	かきまーす	សរសេរ	
	かします【かす1】		かしまーす	អោយខ្ចី	
	カタカナ		カタカーナ	អក្សរកាតាកាណា	
	かんじ		かんじ	អក្សរកាន់ជិ	
	かんたん(な)		かんたん	ងាយស្រួល	
	こうこう		こうこう	វិទ្យាល័យ	
	サイト		サイト	គេហទំព័រ	
	じしょ		じーしょ	វចនានុក្រម	
	しょうがっこう		しょうがーっこう	សាលាបឋមសិក្សា	
	スペイン		スぺーイン	ប្រទេសអេស្ប៉ាញ	
	スペインご		スペインご	ភាសាអេស្ប៉ាញ	
	ぜんぜん		ぜんぜん	អត់ទាល់តែសោះ	ス
	その		その	នោះ	
	だいがく		だいがく	សាកលវិទ្យាល័យ	
	たんご		たんご	ពាក្យ	
	ちがいます【ちがう1】		ちがいまーす	ខុស	
	ちゅうがっこう		ちゅうがーっこう	អនុវិទ្យាល័យ	
	つかいます【つかう1】		つかいまーす	ប្រើ	
	でんじじしょ		でんじーじょ	វចនានុក្រមអេឡិចត្រូនិច	
	ドイツ		ドーイツ	ប្រទេសអាល្លឺម៉ង់	
	ドイツご		ドイツご	ភាសាអាល្លឺម៉ង់	
	どうぞ		どーうぞ	សូមអញ្ជើញ	
	なまえ		なまえ	ឈ្មោះ	
	にます【にる1】		にまーす	ស្រដៀង	
	ねん／～ねん	～年	——	ឆ្នាំ	
	はつおん		はつおん	ការបញ្ចេញសំលេង	
	ひらがな		ひらがーな	អក្សរហិរ៉ាហ្កាណា	
	フランス		フランス	ប្រទេសបារាំង	

か	ことば	かんじ	アクセント	クメールご	スクリプト
	フランスご		フランスご	ភាសាបារាំង	
	ぶん		ぶん	ប្រយោគ ឃ្លា	
	ぶんか	文化	ぶんか	វប្បធម៌	
	ぶんぼう		ぶんぼう	វេយ្យាករណ៍	
	ほんじつきゆうぎょう	本日休業	ほんじつきゆうぎょう	ថ្ងៃនេះបិទហាង	ス
	むずかしい		むずかしい、 むずかしい	ពិបាក	
	もう		もう	ទៀត	
	もじ		もじ	អក្សរ	
	やすみ	休み	やすみ	ថ្ងៃសម្រាក	ス
	よみます【よむ1】	読みます	よみます	សម្រាក	
	リスト		リースト	បញ្ជី	
	れんしゅう(します)【~する3】		れんしゅう	អនុវត្ត	
10	イギリス		イギリス	ថ្ងៃណាមួយ	ス
	いつか		いつか	ប្រទេសអង់គ្លេស	
	いれます【いれる2】		いれます	ដាក់ចូល	ス
	インド		インド	ប្រទេសឥណ្ឌា	ス
	うた		うた	ចំរៀង	
	おかね(かね)	お金(金)	おかね	លុយ	ス
	おどり		おどり	រាំ	
	かい/~かい		_____	ដង (ប្រើសម្រាប់រាប់ចំនួនដង)	
	かぶき		かぶき	ល្ខោនជប៉ុន	
	かわい/かわいさん		かわい / かわいさん	លោកស្រីកាវ៉ៃ	
	かわりに		かわりに	ជំនួសដោយ	
	きつぷ		きつぷ	សំបុក	
	きょうし		きょうし	គ្រូបង្រៀន	
	きょうみ		きょうみ	ចំណាប់អារម្មណ៍	
	きょうみが あります (~に)		きょうみが あります	មានចំណាប់អារម្មណ៍	
	コーナー		コーナー	កាត់ជ្រុង	
	こけし		こけし	កូនកុក្កតាជប៉ុន	
	ざっし		ざっし	ទស្សនាវដ្តី	
	ししゅう		ししゅう	ជំរក់(ជំរក់អារ)	
	しゅう		しゅう	សប្តាហ៍	
	しゅつちよう(します)【~する3】		しゅつちよう	ចុះបំពេញការងារនៅខាងក្រៅ	
	しょうらい		しょうらい	អនាគត	
	ステージ		ステージ	ឆាក	
	せいかつ	生活	せいかつ	ជីវភាព	
	ソーセージ		ソーセージ	សាច់ក្រក	
	タイ		タイ	ប្រទេសថៃ	
	タイじん		タイじん	ជនជាតិថៃ	ス
	だいすき(な)		だいすき	ចូលចិត្តខ្លាំង	ス
	タコス		タコス	ម្ហូបភាកុ(ម្ហូបម៉ិកស៊ីកូ)	
	ダンス		ダンス	រាំ	
	ちず		ちず	ផែនទី	
	チヂミ		チヂミ	និយមីមី (ឈ្មោះម្ហូបភូមិ)	
	つうやく		つうやく	បកប្រែ(បកប្រែផ្ទាល់មាត់)	
	つき	(月)	つき	ខែ	
	てつだいます【てつだう1】		てつだいます	ជួយ	
	でんわ	(電話)	でんわ	ទូរសព្ទ	
	ドイツじん		ドイツじん	ជនជាតិអាល្លឺម៉ង់	ス
	ときどき		ときどき	ជួនកាល	
	ドラマ		ドラマ	រឿងភាគ	
	なか		なか	ក្នុង ឬ ខាងក្នុង	
	ならいます【ならう1】		ならいます	រៀន	
	ねん	年	ねん	ឆ្នាំ	
	はなし	(話)	はなし	រឿង	ス
	ピロシキ		ピロシキ、ピロシキ	ពិរិស៊ីគី(ម្ហូបប្រទេសរុស៊ី)	
	フィリピン		フィリピン	ប្រទេសហ្វីលីពីន	
	ほん		ほん	សៀវភៅ	ス

か	ことば	かんじ	アクセント	クメールご	スクリプト
	ほんとう		ほんとう	ពិត ពិតប្រាកដ	ស
	ほんやく(します)【~する3】		ほんやく	បកប្រែ (បកដោយការសសេរ)	
	まず		まーず	ជាដំបូង	ស
	マレーシア		マレーシア	ប្រទេសម៉ាឡេស៊ី	
	ミニレッスン		ミニレッスン	មេរៀនខ្លីៗ	
	みんげいひん	民芸品	みんげいひん	សិប្បកម្មដែលធ្វើតាមគំបន់	
	むこう		むこーう、むこーう	ទីនោះ ឬអ្នកខាងនោះ	ស
	ムルタバ		ムルタバ	ឈ្មោះម្ហូបរបស់ប្រទេសម៉ាឡេស៊ី	
	メキシコ		メキシコ	ប្រទេសម៉ិកស៊ិកូ	
	よよぎ	代々木	よよぎ	ឈ្មោះគំបន់	ស
	りゆうがく(します)【~する3】		りゆうがく	ទៅរៀននៅបរទេស	
	ロシア		ローシア	ប្រទេសរុស្ស៊ី	
11	あか		あーか	ពណ៌ក្រហម	
	おさけ(さけ)		おさけ	ស្រាស	
	おちゃ(ちゃ)		おちゃ	តែបែកដ	
	おにぎり		おにーぎり	បាយពូតបែបជប៉ុន	
	おねがいします		おねがいしまーす	សូមមេត្តា សូមអង្វរ	
	おべんとう(べんとう)		おべんとう	បាយប្រអប់	
	からあげ		からあげ	ម្ហូបបំពងម្សៅ	
	ケーキ		ケーキ	នំខេក	
	コップ		コップ	កែវ ឬ ពែង	
	ごみぶくろ		ごみぶーくろ	ថង់សម្រាម	
	さら		さら	ចាន	
	サラダ		サーラダ	ញ៉ុ	
	サンドイッチ		サンドイッチ	សាំងវិច	
	シート		シート	សន្លឹកក្រដាស	
	します(~に)【~する3】		しまーす	សម្រេចចិត្ត	
	ジュース		ジュース	ទឹកផ្លែឈើ	
	しろ		しーろ	ស	
	そと		そーと	ខាងក្រៅ	
	たまごやき	卵やき	たまごやき	អូម៉ាលែត (ពងទាចៀន)	
	チョコレート		チョコレート	ស៊ូតូឡា	
	どっち		どーっち	មួយណា(ពាក្យនេះប្រើក្នុងការនិយាយជ្រើសរើសរបស់មួយក្នុងចំណោមរបស់ពីរ)	
	にほんしゆ		にほんしゆ	ស្រាជប៉ុន	
	のみもの	飲みもの	のみーもの	របស់ផឹក	
	はし		はーし	ចង្ហើ	
	バナナ		バーナナ	ចេក	
	ビール		ビール	ស្រាបៀរ	
	ピクニック		ピークニック	ការយកអាហារទៅញ៉ុផុតនៅខាងក្រៅ	
	ほか		ほか	ផ្សេងទៀត	
	ポテトチップス		ポテトチップス	ដំឡូងបំពង	
	メモ		メモ	កត់ចំណាំ	
	もちます【もつ1】		もちまーす	មាន កាន់ ឬ យួរ	
	もっていきます【もっていく1】		もっていきます	យកទៅ ឬ កាន់ទៅ	
	もの		ものー	របស់ វត្ថុ	
	やぎ/やぎさん	(八木/八木さん)	やぎー/やぎさん	លោក យ៉ាហ្គី	
	らいしゆう		らいしゆう	សប្តាហ៍ក្រោយ	
	りんご		りんご	ផ្លែប៉ោម	
	ワイン		ワイン	ស្រាទំពាំងបាយជូ	
12	あじ		あじ	រសជាតិ	
	あまい		あまい、あまーい	ផ្អែម	
	アンチョビ		アンチョビ	កូនត្រីសមុទ្រ	
	いただきます		いたadakimāす	ញ៉ុ ឬ បានទទួល(ជាពាក្យគួសមរបស់ពាក្យ もらいます)	
	いっぱい		いーっぱい	ពេញ ផ្អែក	
	いっぱい(おなかが~)		いーっぱい	ផ្អែកហើយ (ពេញពោះ)	
	うめぼし		うめぼし	ផ្លែអឹមិ	
	えび		えび	បង្កា	
	えびせんべい		えびせんべい	នំស្រួយរសជាតិបង្កា	

か	ことば	かんじ	アクセント	クメールご	スクリプト
	おなか		おなか	ពោះ	
	からい		からい	ហីរ	
	キムチ		キムチ	ជ្រូកគីមឈី	
	きゅうり		きゅうり	តាសក់	
	キンパ		キンパ	គីមប៉ា(ម្ហូបតូរ៉ូ)	
	クロップ		クロップ	នំស្រួយរសជាតិបង្ការបស់ប្រទេសម៉ាឡេស៊ី	
	けっこう(な)		けっこう	ដែលល្មម ឬ ដែលគ្រប់គ្រាន់	
	こんぶ		こんぶ	សារាយសមុទ្រ	
	しゃけ/さけ		しゃけ/さけ	ត្រីសាម៉ុង	
	しょっぱい		しょっぱい	ប្រៃ	
	スープ		スープ	ស៊ុប	
	すっぱい		すっぱい	ជូរ	
	それ		それ	នោះ	
	たまご	卵	たまご	ស៊ុត ពង	
	チーズ		チーズ	ឈីស	
	つけもの		つけもの	ជ្រូក	
	ツナ		ツナ	ត្រីច្នៃណា	
	でも		でも	ប៉ុន្តែ	
	トマト		トマト	ប៉េងប៉េង	
	ハム		ハム	សាច់ជ្រូកបន្លុះ	
	ピクルス		ピクルス	ជ្រូក( ជ្រូកបែបអឺរ៉ុប)	
	ほんとに		ほんとに	ពិតមែន	ス
	まんじゅう		まんじゅう	នំមានរសជាតិដំណាប់សណ្តែក	
	よかったら		よかったら	ប្រសិនបើចូលចិត្ត ឬ ប្រសិនបើជាការល្អ	
	レモン		レモン	គ្រូចឆ្មារ	
	わさび		わさび	វ៉ាសាប៊ី	
13	あいます【あう1】	会います	あいまーす	ជួប	
	あたらしい	新しい	あたらしい	ថ្មី	ス
	いかが		いかにが	យ៉ាងមេចដែរ	
	オーケー		おーけー	OK	ス
	おつかれさま		おつかれさま	ជាពាក្យប្រើក្រោយពេលធ្វើការជាមួយគ្នាចប់ ដើម្បីអរគុណគ្នាទៅវិញទៅមក	
	オフィス		オーフィス	ការិយាល័យ	
	おゆ(ゆ)		おゆ	ទឹកក្តៅ	
	か(かようび)	火	か	ថ្ងៃអង្គារ	
	かいぎ	会議	かーいぎ	ប្រជុំ	
	かいてき(な)		かいてき	ដែលស្រណុក ដែលមានផលសុខភាព	
	かぎ		かぎ	កូនសោរ ឬ សោរ	
	くこう	空港	くこう	ព្រលានយន្តហោះ	
	げつ(げつようび)	月	げつ	ថ្ងៃចន្ទ	
	ごう/~ごう	~号	~ごう	តួលេខ ឬ លេខ	
	こうじょう	工場	こうじょう	រោងចក្រ	
	さいとう/さいとうさん		さいとう / さいとうさん	លោកស្រីសៃតូ	
	さま/~さま	~様	——	លោក លោកស្រី (ជាពាក្យគូសមរបស់ពាក្យさん)	
	じさ		じーさ	ម៉ោងខុសគ្នាតាមប្រទេស	
	ししゃ		しーしゃ	សាខា	
	シャワー		シャワー	ទឹកផ្កាឈូក	ス
	じゅうよっか	(十四日)	じゅうよっか	ថ្ងៃទី១៤	
	しゅっぱつ(します)(【~する3】)	出発(します)	しゅっぱつ	ចេញដំណើរ	
	しります【しる1】		しりまーす	ដឹង ឬ ស្គាល់	
	しんいち/しんいちさん	新ー / 新ーさん	しんいち / しんいちさん	លោក ស៊ិនអិធី	
	すい(すいようび)	水	すーい	ថ្ងៃពុធ	
	すきます【すく1】		すきまーす	មិនពេញ ឬ មិនកកកុញ	
	スケジュール		スケジュール、スケジュール	កាលវិភាគ	
	ずっと		ずっと	រហូត	ス
	だい~	第~	だーい~	លំដាប់លេខ ឬ លេខ	
	チェック(します)(【~する3】)		チェック	ពិនិត្យ ឬ ត្រួតពិនិត្យ	
	つかれます【つかれる2】		つかれまーす	ហត់នឿយ	

か	ことば	かんじ	アクセント	クメールご	スクリプト
	つきます【つく1】		つきまーす	មកដល់	ス
	でます(おゆが)【でる2】		でまーす	ចេញ (ចេញទឹកភ្លៀ)	ス
	でむかえ		でむかえ	ទៅទទួលនរណាម្នាក់	
	でんき		でんき	អគ្គិសនី	
	でんわばんごう	電話番号	でんわばんごう	លេខទូរសព្ទ	
	とうちやく(します)【~する3】	到着(します)	とうちやく	ការមកដល់ ឬ ចុះចត	
	とおか	(十日)	とおか	ថ្ងៃទី១០	
	ドライバー		ドライバー	អ្នកបើកបរ	
	ながい		ながーい	វែង	ス
	なし(ない)		なーし	គ្មាន ឬ ទេ	ス
	にじゅうよっか	(二十四日)	にじゅうよっか	ថ្ងៃទី២៤	
	にち/~/にち	~日	——	ថ្ងៃ	
	はつか	(二十日)	はつか	ថ្ងៃទី២០	
	はん/~/はん	~半	~はーん	កន្លះ ឬ ពាក់កណ្តាល	
	ばんごう	(番号)	ばんごーう	លេខ	ス
	ひる		ひるー	ពេលថ្ងៃ	ス
	びん		びーん	ផែនហោះហើរ	
	フライト		フライト	ផែនហោះហើរ	
	ほん/~/ほん/ぼん/ぼん		——	ដើម (ប្រើសម្រាប់រាប់របស់វែងៗ)	ス
	ほんしゃ		ほーんしゃ	ការិយាល័យកណ្តាល	
	まあまあ(な)		まあまーあ、まーあまあ	ធម្មតាៗ មិនមានអ្វីជាពិសេសទេ	
	むかえます【むかえる2】		むかえまーす	ទៅទទួលអ្នកណាម្នាក់នៅព្រលានយន្តហោះ ឬ ស្ថានីយ	
	メール		メール	អ៊ីមែល	
	モーターズ		モーターズ	ម៉ូទ័រ( ឈ្មោះក្រុមហ៊ុន)	
	もらいます【もらう1】		もんだい	ទទួល	
	もんだい		もんだい	បញ្ហា ឬ សំណួរ	ス
	やすみます【やすむ1】	休みます	やすみまーす	សម្រាក	ス
	ようこそ		よーうこそ	សូមស្វាគមន៍	
	ローマ		ローマ	ទីក្រុងរ៉ូម	ス
14	うけつけ		うけつけ	កន្លែងផ្តល់ព័ត៌មាន	
	おせわ(せわ)		おせーわ	ជាបន្តក ឬ ក្រោមការមើលថែ	
	かります【かりる2】		かりまーす	សុំខ្ចី	
	くさいでんわ(します)【~する3】		くさいでーんわ	ទូរស័ព្ទទៅក្រៅប្រទេស	
	こちら		こちら	ខាងនេះ	
	こちらこそ		こちらこーそ	ពីខាងខ្ញុំផងដែរ ខ្ញុំក៏ដូចគ្នាដែរ	
	コピー(します)【~する3】		コピー	ថតចម្លង	
	コピーき		コピーーき	ម៉ាស៊ីនថតចម្លង	
	これ		これ	នេះ	
	こわれます【こわれる2】		こわれまーす	ខូច	
	コンピューター		コンピューター	កុំព្យូទ័រ	
	じぶん		じぶん	ខ្លួនឯង ឬ ដោយខ្លួនឯង	
	じむ		じーむ	ការងារការិយាល័យ	
	しゃちよう		しゃちよう	ប្រធានក្រុមហ៊ុន	
	スタッフ		スタッフ	បុគ្គលិក	
	それじゃあ/それでは		それじゃーあ/それーでは	អញ្ចឹង ខ្ញុំលាសិនហើយ	
	ちゆう/~/ちゆう	(~中)	~ちゆう	នៅក្នុងកំឡុងពេល ឬ ចន្លោះពេល	ス
	つたえます【つたえる2】		つたえまーす	ផ្តាំផ្ញើរ ឬ ផ្តល់ព័ត៌មាន	
	パソコン		パソコン	កុំព្យូទ័រយូរដែ	
	ひしよ		ひーしよ	លេខា	
	ファックス		ファックス	ម៉ាស៊ីនទូរសារ	
	プリントアウト(します)【~する3】		プリントアウト	ព្រីន	
	ぺらぺら(な)		ぺらぺら	និយាយរ៉ូ ឬ អិល	
	ペン		ペーン	ប៊ិច	
	みおくり		みおくり	ជូនដំណើរ	
	みなさん		みなーさん	អ្នកទាំងអស់គ្នា	
	よろしく		よろしく	ជាពាក្យប្រើពេលអោយគេជួយធ្វើអ្វីមួយ ឬ ពេលពឹងពាក់អ្នកណាម្នាក់	
	らいげつ	(来月)	らーいげつ	ខែក្រោយ	

か	ことば	かんじ	アクセント	クメールご	スクリプト
15	あげます【あげる2】		あげまーす	អោយ	
	あし		あしー	ជើង	
	あたま		あたまー	ក្បាល	
	あまり		あまりー	មិនសូវ	
	いき		いーき	ខ្យល់ដង្ហើម ការដកដង្ហើម	
	いそがしい		いそがしーい	រវល់	ス
	いたい		いたーい	ឈឺ	
	う		——	អី!!!!!!(ប្រើពេលភ្ញាក់ផ្អើលនិងអ្វីមួយ)	ス
	うえ		うえー、うえー	លើ ខាងលើ	ス
	うで		うでー	ដៃ	
	おおきく(おおきい)	大きく(大きい)	おーおきく、おおきーく	ធំហ័ង	
	おふろ(ふろ)		おふーろ	អាងត្រាំទឹក(បារាំង)	
	おわり		おわりー	ចប់ ឬ បញ្ចប់	ス
	かお		かおー	មុខ	
	かた		かーた	ស្នា	
	からだ		からだー	រាងកាយ	
	きゆうに(きゆうな)		きゆうにー (きゆうなー)	ភ្លាមៗ	
	ぎゆうにゆう		ぎゆうにゆうー	ទឹកដោះគោ	
	くすり		くすりー	ថ្នាំ	
	くち	(口)	くちー	មាត់	
	くび		くびー	ក	
	けんこう		けんこうー	សុខភាព	
	こうやって		こうやってー	ធ្វើបែបនេះ	
	こし		こしー	ចម្លុះ	
	ごはん		ごーはん	បាយ	
	こんど		こーんど	ពេលក្រោយ	ス
	さいきん		さいきんー	ថ្មីៗនេះ បច្ចុប្បន្ន	ス
	さいご		さいごー	ចុងក្រោយ	ス
	しんこきゆう		しんこーきゆう	ដង្ហើមរឹងៗ ឬ ការដកដង្ហើមរឹងៗ	ス
	すいます【すう1】		すいまーす	ដកដង្ហើមចូល / ស្រូបចូល	
	ストレス		ストーレス	ភាពតានតឹង	ス
	せなか		せなかー	ខ្នង	
	たいそう(します)【~する3】		たいそうー	ហាត់ប្រាណ ឬ ធ្វើលំហាត់ប្រាណ	
	たかく(たかい)		たーかく	ខ្ពស់	
	て		てー	ដៃ	
	ねます【ねる2】		ねまーす	ដេក គេង	
	のみます【のむ1】	飲みます	のみまーす	ផឹក	
	は		はー	ធ្មេញ	
	はいります【はいる1】		はいりまーす	ចូល	
	はきます【はく1】		はきまーす	ដកដង្ហើមចេញ	
はな		はなー	ច្រមុះ		
はやく(はやい)		はーやく	លឿន		
まげます【まげる2】		まげまーす	ពត់ ឬ បត់		
まわします【まわす1】		まわしまーす	បង្វិល (បង្វិលរបស់)		
みみ		みみー	ត្រចៀក		
むね		むねー	ទ្រូង		
むり(します)【~する3】		むーり	ទៅមិនរួច ដែលមិនអាចទៅរួច		
め		めー	ភ្នែក		
やります【やる1】		やりまーす	ធ្វើ	ス	
ゆっくり		ゆっくーり	យឺតៗ		
16	あさごはん		あさごーはん	អាហារពេលព្រឹក	
	あなた		あなーた	អ្នក	
	あるきます【あるく1】		あるきまーす	ដើរ	
	アンケート		アンケート、 アンケート	កម្រងសំណួរអង្កេត	
	いえ		いえー	ផ្ទះ	ス
	ウォーキング		ウォーキング	ការដើរ	
	エアロビクス		エアロビークス	ហាត់ប្រាណ(តាមចង្វាក់ភ្លេង)	
	およぎます【およぐ1】		およぎまーす	ហែលទឹក	
キロ/~キロ		~ーキロ	គីឡូម៉ែត្រ ឬ គីឡូក្រាម		

か	ことば	かんじ	アクセント	クメールご	スクリプト
	グループ		グループ	ក្រុម	
	けんこうてき(な)		けんこうてき	ដែលសុខភាពល្អ	
	こたえ		こたえ	ចម្លើយ	
	こたえます【こたえる2】		こたえます	ឆ្លើយ	
	しつもん		しつもん	សំណួរ	
	ジム		ジム	កន្លែងហាត់ប្រាណ	
	しゅうまつ		しゅうまつ	ចុងសប្តាហ៍	
	ジョギング(します)(【~する3】)		ジョギング	រត់ហាត់ប្រាណតិចៗ	
	スポーツ		スポーツ	កីឡា	
	たばこ		たばこ	បារី	
	つき		つき	បន្ទាប់	
	どのぐらい		どのぐらい、 どのぐらい	ប្រហែលប៉ុន្មាន ឬ រយៈពេលប៉ុន្មាន	
	トレーニング(します)(【~する3】)		トレーニング	ការអនុវត្ត ឬ ការហាត់សម	
	なにか		なにか	អ្វីមួយ	
	なにも		なにも	គ្មានអ្វីទេ មិនមានអ្វីទេ	
	はしります【はしる1】		はしります	រត់	
	プール		プール	អាងហែលទឹក	ス
	まいあさ		まいあさ	រាល់ព្រឹក	
	やさい		やさい	បន្លែ	
	ヨガ		ヨガ	កីឡាយូហ្កា	
	リラックス(します)(【~する3】)		リラックス	ការសម្រាក	ス
17	あかちゃん		あかちゃん	កូនក្មេង(ទារក)	
	あげます【あげる2】		あげます	អោយ	
	あそびます【あそぶ1】		あそびます	លេង	
	いろ		いろ	ពណ៌	ス
	うまれます【うまれる2】		うまれます	កើត	ス
	おいわい(いわい)		おいわい	អំណោយ ឬ ការជូនពរ	
	おなじ		おなじ	ដូចគ្នា	ス
	おもちゃ		おもちゃ	ឧបករណ៍ក្មេងលេង	
	かざります【かざる1】		かざります	គុបតែង	
	かばん		かばん	កាបូប	
	かれ		かれ	គាត់(ប្រើសម្រាប់មនុស្សប្រុស)	
	き		き	អារម្មណ៍ ឬ ការមានអារម្មណ៍	ス
	きに いります		きに いります	ចូលចិត្ត ពេញចិត្ត	ス
	きます【きる2】		きます	ពាក់	
	クリスマス		クリスマス	បុណ្យណូអែល	
	けっこん(します)(【~する3】)		けっこん	រៀបការ	
	コーヒーカップ		コーヒーカップ	ពែងកាហ្វេ	
	シャツ		シャツ	អាវ	
	しゅうしょく(します)(【~する3】)		しゅうしょく	ការស្វែងរកការងារ	
	しゅっさん(します)(【~する3】)		しゅっさん	កើតកូន(ការឆ្លងទន្លេ)	
	じょうず(な)		じょうず	ពូកែ	ス
	すてき(な)		すてき	ស្អាត គួរអោយស្រឡាញ់	
	セーター		セーター	អាវងោ	
	そつぎょう(します)(【~する3】)		そつぎょう	បញ្ចប់ការសិក្សា	
	たとえば		たとえば	ឧទាហរណ៍	
	たんじょうび	たんじょう日	たんじょうび	ខួបកំណើត	
	とけい		とけい	នាឡិកា	
	にあいます【にあう1】		にあいます	សមនឹងអ្វីមួយ	
	にゆうがく(します)(【~する3】)		にゆうがく	ការចូលរៀន	
	ネクタイ		ネクタイ	គ្រវាត់ក	
	ネックレス		ネックレス	ខ្សែក	
	バレンタイン・デー		バレンタイン・デー	ថ្ងៃបុណ្យនៃក្តីស្រឡាញ់	
	ひ	(日)	ひ、ひ	ថ្ងៃ	
	ふふふ		ふふふ	ហឹកៗៗ(ប្រើពេលសើច)	ス
	プレゼント		プレゼント	អំណោយ	
	へや		へや	បន្ទប់	
	ボーイフレンド		ボーイフレンド	មិត្តប្រុស	
	まあ		まあ	ម៉ា.....(ជាពាក្យឧទាហរណ៍ប្រើសម្រាប់មនុស្សស្រី)	ス

か	ことば	かんじ	アクセント	クメールご	スクリプト
	やさしい		やさしい、やさしい	ចិត្តល្អ	ス
18	あけます【あける2】		あけまーず	បើក	
	いつまでも		いつまでも	ពេលណាក៏ដោយ	
	うれしい		うれしい	រីករាយ ត្រេកអរ	
	おめでとう		おめでとう	សូមចូលរួមអបអរសាទរ	
	おもいます【おもう1】		おもいまーず	គិត	
	カード		カード	កាត	
	かてい		かてい	គ្រួសារ	
	きっと		きっと	ពិតជា	
	クラス		クラス	ថ្នាក់រៀន	
	ごっこん(けっこん)		ごっこん	រៀបការ(ជាពាក្យគួរសម)	
	これからも		これからも	ចាប់ពីពេលនេះទៅ	
	しあわせ(な)		しあわせ	សុភមង្គល	
	たいせつ(な)		たいせつ	សំខាន់	
	たいせつにします		たいせつにしまーず	យកចិត្តទុកដាក់	
	パーティー		パーティー	ជប់លៀង	
	ひっこし(します)【~する3】		ひっこし	រើផ្ទះ	
	ひつよう(な)		ひつよう	សំខាន់	
	みんな		みんな	អ្នកទាំងអស់គ្នា	
	よろこびます【よろこぶ1】		よろこびまーず	សប្បាយចិត្ត ឬ រីករាយចិត្ត	